




និការណ៍ដោយអនុក្រើត្បូលខ ២៤០ ននក្រ.បក
ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
click to download file

នគរបាលអនុក្រើត្បូលខ
លេខ: ៦៣០.ននក្រ.បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រើត្បូលខ

ស្តីពី

ការឱ្យបាន និងការប្រព្រឹត្តការណ៍
បច្ចេកវិទ្យាបច្ចុប្បន្ន

នគរបាលអនុក្រើត្បូលខ

- បានយើងឲ្យដោដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា
- បានយើងឲ្យព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១៩៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានយើងឲ្យព្រះរាជក្រឹត្យលេខ ០៩/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តការណ៍នៃគណៈរដ្ឋមន្ត្រី
- បានយើងឲ្យព្រះរាជក្រឹត្យលេខ នស/រកម/០៩៥/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានយើងឲ្យព្រះរាជក្រឹត្យលេខ ០៩/នស/៩៤ ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តការណ៍នៃខេត្តមក្ខុមបិក្សរាន់អង្គចំក្រោម
- បានយើងឲ្យអនុក្រឹត្យលេខ ២០ ននក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តការណ៍នៃរដ្ឋបាល និងរដ្ឋបាលជាតិការដ្ឋាន
- បានទទួលការិាទការណ៍ការពាត់គណៈរដ្ឋមន្ត្រី ក្នុងសម្រាប់ប្រជុំពេញអង្គ នាថ្ងៃទី ២០ ខែ មេសា ឆ្នាំ ១៩០៧

អ្នកប្រជុំ

គំរូគន្លឹះ ១ បច្ចុប្បន្នអ្នកប្រជុំ

ចារច្ឆាស់ ១.-

អនុក្រើសរើស មានគោលដៅកំណត់អំពីបេសកកម្ម ភូនាទី រាជកិច្ច ការរៀបចំ និងការប្រព័ន្ធទៅរបស់ក្រសួងយុត្តិធម៌ ប្រាមទំនួរបច្ចេកវិទ្យាព័ត៌មាន និងអគ្គនាយកដ្ឋាននានា ហើយនិងការប្រព័ន្ធ ។

គំរូគន្លឹះ ២ បច្ចេកវិទ្យាបច្ចុប្បន្ន និងបច្ចុប្បន្ន និងបច្ចុប្បន្ន

ចារច្ឆាស់ ២.-

ក្រសួងយុត្តិធម៌មានសមត្ថកិច្ចដើរក្នុងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ។

ចារច្ឆាស់ ៣.-

ក្រសួងយុត្តិធម៌មានមុខងារ និងការកិច្ច ដូចខាងក្រោម

- ចូលរួមការពារិនកភាពរបស់ថ្វីក្រមុនុយការបំពេញមុខងារ
- ធានាផីរាយការយុត្តិធម៌សម្រាប់បុគ្គលក្រប់រូបចំពោះមុខច្បាប់
- រៀបចំ និងត្រួតពិនិត្យដំណឹងការរដ្ឋបាលនៃសាធារណមន្ត្រី និងស្ថាប័នអយ្យការក្រប់ជាន់ថ្នាក់
- ធានាការប្រព័ន្ធទៅរបស់គុណភាព និងអយ្យការត្រប់ថ្នូក និងត្រប់ជាន់ថ្នូក
- ធានាផីរាយការអនុវត្តច្បាប់ សាលក្រោម សាលដីកា និងសេចក្តីសម្រាប់ទាំងឡាយរបស់គុណភាព និងអយ្យការត្រប់ជាន់ថ្នូក
- ធានាផីរាយការអនុវត្តក្នុងការណើមឈើឱងក្នុងពីរូបវត្ថុបុគ្គល បុរីធមុនុយដែលកែវិធីនៅក្នុងពីរូបវត្ថុបុគ្គលនៃគុណភាព និងស្ថាប័នអយ្យការត្រប់ជាន់ថ្នូក

- ត្រួតពិនិត្យមន្ត្រីរយំយាំង និងពន្លកនាតារក្នុងការអនុវត្តច្បាប់
- កសាងសេចក្តីប្រាមច្បាប់ភូមិសំយុត្តិធម៌
- ទទួលពិនិត្យ និងផ្តល់យោបល់លើសេចក្តីប្រាមច្បាប់របស់ក្រសួង និងស្ថាបននានា
- ឱ្យបង់ និងចាក់ដំឡើងសេចក្តីណែនាំនានា ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនិងវិស័យយុត្តិធម៌
- ស្រាវជ្រាវ អប់រំ និងជ្រើញផ្សាយច្បាប់លើវិស័យយុត្តិធម៌
- គ្រប់គ្រង និងសហការជាមួយរាជរដ្ឋបណ្តុះបណ្តុះបណ្តាល អាជ្ញាសាយ និងមន្ទីរធម៌រាជរដ្ឋបណ្តុះបណ្តុះបណ្តាល
- សហការជាមួយរាជរដ្ឋបណ្តុះបណ្តុះបណ្តុះបណ្តាលទៅក្រោម ព្រះរាជអាជ្ញារ និងក្រឡាបព្រឹក
- ត្រួតពិនិត្យការអប់រំ និងជ្រើញផ្សាយច្បាប់ពាក់ព័ន្ធនិងវិស័យយុត្តិធម៌
- ធ្វើចំណេះចំនួនអនុរាជក្រឹតិលិនិស័យយុត្តិធម៌ និងច្បាប់ដែលពាក់ព័ន្ធ
- បង្កើត និងគ្រប់គ្រង ព្រមទាំងចេញល្យមិនិត្តកម្រិតខ្ពស់ទេ
- ទទួល និងយ្រូបចំចាត់ថែងការអនុវត្តន៍ទៅការបែបទេច្បាប់កំណត់
- គ្រប់គ្រងមន្ទីរការទាំងអស់ ដែលបារើការងារចំណុះក្រសួង
- គ្រប់គ្រងមន្ទីរការក្រសួងយុត្តិធម៌ គុណាការ និងស្ថាបនអយ្យការគ្រប់ជាន់ថ្នាក់
- ធ្វើរាយការណ៍សកម្មភាពប្រចាំព្រឹមាល ៣៧ ០៩ និងឆ្នាំ ៤៩ នូវរាជរដ្ឋាភិបាល
- អនុវត្តការកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រព័ន្ធដី។

ចារ្យការ ៤.-

ក្រសួងយុត្តិធម៌ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

- ខ្លួនកាល់យដ្ឋមន្ត្រី
- នាយកដ្ឋានសវនកម្មជ័យក្នុង
- អគ្គារកិច្ចការពុំដ្ឋានក្នុងការគ្រប់គ្រង
- អគ្គារយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
- អគ្គារយកដ្ឋានបច្ចេកទេស
- អគ្គារយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍លិនិស័យយុត្តិធម៌ ។

អគ្គារលិខិតខ្លួនបានបង្កើតឡើង និងអនុវត្តន៍ទៅការបែបទេច្បាប់កំណត់ ។

**ចំណែកទី ៣
ឯុទ្ធសាស្ត្របន្លំមូលដ្ឋាន**

ចារ្យការ ៥.-

ខ្លួនការិយាល័យបន្ថីបន្ទាន់ការបេតែការណ៍ទៅយកជាមុន ដើម្បីរាយការកិច្ច ពាមអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ដូចមានយោងក្នុងមូលដ្ឋានខាងលើ ស្ថិតិការរវំប័ណ្ណ និងការប្រព័ន្ធខ្សោយបស់ក្រសួង និងរដ្ឋបាលដាច់ការដ្ឋាន។

**ចំណែកទី ៤
ឯុទ្ធសាស្ត្របន្ថីសកម្មផ្ទៃខ្លួន**

ចារ្យការ ៦.-

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណែកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងយុត្តិធម៌ និងទទួលបន្ទីកអនុវត្តការកិច្ច ពាមអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កុស្អារ ឆ្នាំ ២០០៥ ស្ថិតិការរវំប័ណ្ណ និងការប្រព័ន្ធខ្សោយបស់កម្មផ្ទៃក្នុង នៅពាមបណ្តាលស្ថាប័ន ក្រសួង និងសហគ្រាលសាធារណៈ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើរការដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ដោន្លួយការ ពាមការចំណាំ។

**ចំណែកទី ៥
ឯុទ្ធសាស្ត្របន្ថីសកម្មផ្ទៃខ្លួន**

ចារ្យការ ៧.-

អត្ថបន្ទីកិច្ចការពុំណាការមានក្នុងទីដោសនាជីវិការីក្រសួងយើករោង +

- ធ្វើអធិការកិច្ចដ្ឋានប្រចាំឆ្នាំនៃការប្រព័ន្ធខ្សោយបស់អង្គភាពនានាដែលចំណាត់ក្រសួងយុត្តិធម៌
- ធ្វើអធិការកិច្ចដ្ឋានដើម្បីក្រួយ លើការប្រព័ន្ធខ្សោយប្រជាធិបាល និងការអនុវត្តច្បាប់របស់ពុំណាការ និងស្ថាប័នអយ្យការគ្រប់ដោន្លៅកំ
- ធ្វើអធិការកិច្ចក្នុងការណើមានបណ្តិ៍ឱការណើរូបវត្ថុល ប្រឹតិបុគ្គលដែលកើតឡើងនៅពាមពុំណាការ និងស្ថាប័នអយ្យការគ្រប់ដោន្លៅកំ រួចធ្វើរាយការណើដែនដៃមន្ត្រី ព្រមទាំងចុះរូមការពារបាយការណើ របស់ក្រសួងនេះចំពោះមុខក្រុមប្រើក្រាសនិយម នៃខេត្តមក្ខមប្រើក្រាស នៃអង្គភាពក្រោម

- ធ្វើរាយការណ៍ដូនដៃម្ខាត់ អំពីជំណើយប្រព័ន្ធទៅដៃការដួលបាល និងការអនុវត្តញាប់របស់
គុណាការ និងស្ថាប័នអយ្យការគ្រប់ជាន់ថ្នាក់ និងអង្គភាពនានាដំណឹងក្រសួងយុត្តិធម៌ ដែល
ត្រូវបានធ្វើអធិការកិច្ចចុច ព្រមទាំងលើកវិធានការនានាជានដៃម្ខាត់ដើម្បីឱ្យការប្រព័ន្ធទៅ
នៃអង្គភាពនោះបានល្អប្រសើរ
 - ក្រឡាតិត្យ និងចាត់ចែងវគ្គធម៌នៅតាមគុណាការ និងស្ថាប័នអយ្យការគ្រប់ជាន់ថ្នាក់
 - ពិនិត្យសម្រេចសម្រេចនិវាទដៃដាល ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ម្ខាត់ និងក្រាក់ងាររបស់
ក្រសួង
 - អនុវត្តការកិច្ចដោយខ្សោត ដែលរដ្ឋម្ខាត់ប្រព័ន្ធដូន ។
- អគ្គារដឹងទិន្នន័យកិច្ចការគុណាការ មានមុខងារដូចយកដៃម្ខាត់ ក្នុងទំនាក់ទំនងការងារជាមួយ
ឧត្តមក្រុមប្រើក្រារនៃអង្គភាពក្រោម និងដូចយកឧត្តមក្រុមប្រើក្រារនៃអង្គភាពក្រោម ក្នុងការប្រព័ន្ធទៅរបស់ខ្លួន
និងមានតូនាទិ និងការកិច្ចដឹងទិន្នន័យ +
- ធ្វើទំនាក់ទំនង និងសម្របលក្ខណៈកិច្ចការរាយក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រើក្រារ
នៃអង្គភាពក្រោម សំដើរធ្វើឱ្យដើរការនៃប្រព័ន្ធផុទ្ធផល ប្រព័ន្ធទៅបានល្អប្រសើរ និង
ឯកភាពត្រាត
 - ទទួលពាក្យបណ្តឹងពាក់ព័ន្ធនិងថែរក្រារ និងប្រព័ន្ធផាងក្រោម ហើយរៀបចំឯកសារដោកជ័យន
ក្រុមប្រើក្រារនិងឧត្តមក្រុមប្រើក្រារនៃអង្គភាពក្រោម
 - ទទួលបន្ទុកិច្ចការនៃដៃ រៀបចំធ្វើរាយការណ៍ និងកំណត់ហេតុ នៃកិច្ចប្រជុំរបស់ឧត្តម-
ក្រុមប្រើក្រារនៃអង្គភាពក្រោម និងក្រុមប្រើក្រារនិងឧត្តមក្រុមប្រើក្រារនៃអង្គភាពក្រោម
ថែរក្រារទុកនូវរាយការណ៍ កំណត់ហេតុទាំងនេះ ព្រមទាំងឯកសារដោយខ្សោត ។
- អគ្គារដឹងទិន្នន័យកិច្ចការគុណាការ ដឹកនាំដោយអគ្គារដឹងទិន្នន័យការមួយរូប និងអគ្គារដឹងទិន្នន័យ ព្រមទាំងមាន
អធិការមួយចំនួនដោដែនូយការ តាមការចំណែច ។

ចំណែកទី ៦

អត្ថនាយកដ្ឋាននគរបាល និងហិរញ្ញវត្ថុ មានតូនាទិជាសេវាទាតិការឱ្យក្រសួង លើការងារសម្រប

ចំណែកទី ៥.-

អគ្គារយកដ្ឋាននគរបាល និងហិរញ្ញវត្ថុ មានតូនាទិជាសេវាទាតិការឱ្យក្រសួង លើការងារសម្រប
សម្រល និងគ្រប់គ្រងលើកិច្ចការនគរបាល បុគ្គលិក ដែនការ ស្ថិតិ និងហិរញ្ញវត្ថុរបស់ក្រសួង និង
ឧត្តមក្រុមប្រើក្រារនៃអង្គភាពក្រោម ។

អគ្គនាយកដ្ឋាននៃបាល និងបិរញ្ញាណន្តុមាននាយកដ្ឋានក្រោមនិវត្តន៍ ៣ +

- នាយកដ្ឋានកិច្ចការរដ្ឋបាល
- នាយកដ្ឋានកិច្ចការបិរញ្ញាណ
- នាយកដ្ឋានកិច្ចការបុគ្គលិក ។

អគ្គនាយកដ្ឋាននៃបាល និងបិរញ្ញាណ ដើរការដោយអគ្គនាយកមួយរូប និងមានអគ្គនាយកនេះ មួយចំនួន ជាដំឡើយការតាមការចំណេះ ។

ចារ្យា ៦.-

នាយកដ្ឋានកិច្ចការរដ្ឋបាលទម្ងន់បន្ទុក +

- សម្របសម្រួលសកម្មភាពត្រប់ត្រង់ដែករដ្ឋបាលរបស់ក្រសួងនៅថ្ងៃកំណើល និងរាយការជ្រាក់កណ្តាលជាមួយនិងអនុការពួលដ្ឋានក្រោមនិវត្តន៍
- គ្រប់គ្រង និងធ្វើឱ្យចាប់នូវការរដ្ឋបាលដើម្បី របស់ក្រសួង
- ជាក្របសិទ្ធភាព សុវត្ថិភាពនៃបាល និងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
- រៀបចំចំណែក និងផ្សេងៗជាយស្ថិកកិច្ចការរបស់គុណភាព និងអយ្យការ
- រៀបចំ និងគ្រប់គ្រងប្រព័ន្ធឌីឡូនីយរបស់ក្រសួង និងកំណត់កម្មវិធីអភិវឌ្ឍន៍
- ទម្ងន់ និងបែងចែកសម្រាប់បរិភាគដូចគុណភាព និងស្វ័យប័ណ្ណអយ្យការ
- រៀបចំសេវាផទេស និងផ្តល់ព័ត៌មាន
- គ្រប់គ្រងការងារពួលចំណែកភាព
- រៀបចំការប្រជុំ សិទ្ធិបាត សិទ្ធិសិទ្ធិ សិក្សាសាលា កិច្ចការពិធីការ និងពិធីធម្មោយដើម្បី របស់ក្រសួង
- សរុប និងធ្វើឱ្យការណើការងារ និងសកម្មភាពនៃនាយកដ្ឋានកិច្ចការបិរញ្ញាណ
- ធ្វើឱ្យការណើការងារសកម្មភាពប្រចាំថ្ងៃ ក្រុមាស ៩៨៤ និងឆ្នាំ ជូនថ្ងៃកំណើន និងស្ថាបន្ទុកដើរការ
- អនុវត្តការកិច្ចដើរការ ដែលរដ្ឋមន្ត្រីប្រគល់ជូន ។

នាយកដ្ឋានកិច្ចការរដ្ឋបាល ដើរការដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ជាដំឡើយការតាមការចំណេះ ។

ចារ្យា ១០.-

នាយកដ្ឋានកិច្ចការបិរញ្ញាណទម្ងន់បន្ទុក +

- ត្រប់ត្រងជីវា និងបិរញ្ញវត្ថុ សម្រាប់ដំណឹករារការងាររបស់ខេត្តមហាឌ្ឋាមប្រើក្រារនៃអង្គភាព ដែលជាកញ្ចប់ចិវាជាតិមួយដោយឡើកពីទីរាជក្រសួងយុត្តិធម៌ ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាការណាប់ក ។
- ប្រមូលផ្តុំតាមវរការ ធ្វើបញ្ជីត្រាក់ចំណូល ធ្វើកម្មវិធីចំណាយ ត្រប់ត្រងសម្បារៈបិរញ្ញា រៀបចំការងាររដ្ឋសាធុល និងសាលសង់ ។
- ប្រមូលផ្តុំ និងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
- ត្រប់ត្រងមេន្ទីរទេព្យ អចលនទេព្យ សន្តិធម៌សម្បារៈ និងធ្វើបញ្ជីសារពីកណ្តុ
- ត្រប់ត្រងបញ្ជីជាបច្ចាំ នូវសាលាក់ប្រាំ និងតណាងនៃយុវបាទក្នុង
- ត្រប់ត្រងជីវាក្រសួងយុត្តិធម៌ និងគុណការ និងអយ្យការខេត្ត-ត្រង
- ត្រប់ត្រង និងចាត់ចំណូលចំណូលឱ្យបានសម្របតាមច្បាប់បិរញ្ញវត្ថុ
- រៀបចំពីមានវិទ្យានេសកម្មភាពបិរញ្ញវត្ថុ និងបន្ទុកតណាង
- ប្រតិបត្តិកិច្ចការលទ្ធកម្មសាធារណៈរបស់ក្រសួង
- លើកត្របានដែលការសេដ្ឋកិច្ច សង្គមកិច្ច និងវិនិយោគសាធារណៈរបស់ក្រសួង
- លើកត្របានចិវាក្រសួង និងតាមដាន រឿងកិច្ចការប្រតិបត្តិ
- ធ្វើបាយការណ៍រៀបរាប់ប្រចាំខែ ត្រីមាស ៩ មាស ០៩៩ និងឆ្នាំ ជូនច្បាក់ដីកនាំ
- អនុវត្តការកិច្ចដោយចំណូល ដែលរដ្ឋមន្ត្រីប្រគល់ដូន ។

នាយកដ្ឋានកិច្ចការបិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ជាតីនូយការ តាមការចំណាច់ ។

ចារ្យលោ ១១.-

នាយកដ្ឋានកិច្ចការបុគ្គលិក ទទួលបន្ទុក +

- ត្រប់ត្រងបុគ្គលិកទាំងអស់ ដែលចំណួនក្រសួងយុត្តិធម៌ ដោយធ្វើទំនាក់ទំនងជាមួយ នូវលេខជិវាដ្ឋានមុខងារសាធារណៈ
- រៀបចំបែបទេស្តិស៊ីស តែងតាំង ដែលបាន ជាផ្លូវការ និងជាក់ឱ្យចូលនិវត្តន៍ តាម ច្បាប់កំណត់
- រៀបចំបែបចទ និងលើកសំណើដើម្បីផ្តល់មែងដាយការងារ និងគ្រឿងពស្តិយយនដោយចំណួន ដល់ច្បាក់ដីកនាំ មន្ទីរជាក្រសួង និងជាត្រូវការបន្ទាល់ប្រចាំក្រសួង ដែលមានស្ថាដែលការងារ

- កំណត់ក្របខណ្ឌ និងចំនួនបុគ្គលិក ព្រមទាំងប្រមូលផ្តើតតិមាលដែលពាក់ព័ន្ធនឹងសកម្មភាព របស់ពុជាតារ និងស្ថាប័នអយ្យការព្រប់ជាន់ឆ្នាំ
 - រៀបចំរាយការណ៍ឈើទីនគ្គបាលសម្រាប់ការព្រប់ព្រមអាណាព
 - រៀបចំស្ថិតិបុគ្គលិក និងការងារព័ត៌មានប្រពិបត្តិ
 - រៀបចំដែនការកំណត់ចំនួនថ្វីក្រោម និងប្រោះជាត្រា ទៅតាមសមាមាត្រ នៃចំនួន ប្រជាធិន្ទន៍ នៅតាមខេត្ត-ក្រុង ដើម្បីជើរការគុណភាព និងស្ថាប័នអយ្យការ
 - ធ្វើរាយការណ៍សកម្មភាពប្រចាំខែ ត្រីមាស ៩ម៉ោង និងឆ្នាំ ដូចត្រូវកំដើរការ
 - អនុវត្តការកិច្ចផ្សេងៗទៀត ដែលដឹងច្បាប់ចំនួន ។
- នាយកដ្ឋានកិច្ចការបុគ្គលិក ដឹកនាំដោយប្រជាធិន្ទន៍ និងមានអនុប្រាល់មួយចំនួន ជាដំឡើយការ តាមការចំណេច ។

ទី៤ ការបង្កើតរាយការ

នគរបាលនគរបាលជាន់ប្រជាធិន្ទន៍

ចារ្យត្រា ១៧.-

អគ្គនាយកដ្ឋានបច្ចេកទេស មានតួនាទីជាសេវាឌីការិយ្យក្រសួង ធនិភ័យនាសេម្របសម្រួល និង ព្រប់ព្រងកិច្ចការនឹតិកម្ម កិច្ចការអយ្យការ កិច្ចការព្រហ្មខណ្ឌ កិច្ចការដែប្បារណី ព្រមទាំងរៀបចំយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍការងារបច្ចេកទេសក្នុងបណ្តាញឱ្យត្រួតពិនិត្យមុន ។

អគ្គនាយកដ្ឋានបច្ចេកទេស មាននាយកដ្ឋានក្រោមឱវាទចំនួន ៤ ។

- នាយកដ្ឋានកិច្ចការនឹតិកម្ម
- នាយកដ្ឋានកិច្ចការអយ្យការ
- នាយកដ្ឋានកិច្ចការព្រហ្មខណ្ឌ
- នាយកដ្ឋានកិច្ចការដែប្បារណី ។

អគ្គនាយកដ្ឋានបច្ចេកទេស ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករំដឹងមួយចំនួន ជាដំឡើយការ តាមការចំណេច ។

ចារ្យត្រា ១៨.-

នាយកដ្ឋានកិច្ចការនឹតិកម្មទូលាយបន្ទុក ។

- កសាងសេចក្តីប្រាកដជាប់ពាក់ព័ត៌មាននិងវិស័យយុត្តិធម៌ និងពាក់ព័នអគ្គបទតិចុត្ត ដែល ទាក់ទងទៅនិងការរៀបចំ និងការប្រព័ន្ធដោយបំពេញតុលាការ និងស្ថាប័នអយ្យការក្រប់ ជាន់ថ្នាក់ និងបទដ្ឋានតិចុត្តនានាដែលពាក់ព័ត៌មាន
- ទទួលពិនិត្យ និងផ្តល់បោបល់លើសេចក្តីប្រាកដជាប់ពាក់ព័ត៌មាន និងស្ថាប័ននានា
- ចូលរួមពិគ្រោះយោបល់ ធ្វើការចរចាតា និងចូលរួមក្នុងការចុះកិច្ចព្រមព្យារីនអនុវត្តជាតិ ដែលពាក់ព័ត៌មាននិងនិភ័យបាល
- ចូលរួមក្នុងការអប់រំ បណ្តុះបណ្តាល និងផ្សេងៗរួមទៅយកជាប់ពាក់ព័ត៌មាននិងវិស័យយុត្តិធម៌
- លើកតិច្ឆេទកម្មវិធីកសាងជ្រាវំ និងលិខិតបទដ្ឋាននានារបស់ក្រសួង
- ធ្វើកិច្ចសហប្រព័ន្ធផ្លូវការជាមួយបរទេស និងអនុការនានា លើការងារនិភ័យបាល និង អនុវត្តជាតិ
- សិក្សាស្រាវជ្រាវ និងចំណេះច្រើនប្រព័ន្ធគិនីមួននិងក្រុមក្រុម និងអនុវត្តជាតិ
- ធ្វើបាយការណ៍សកម្មភាពប្រចាំខែ ត្រីមាស សមាស ០៨៩៦ និងឆ្នាំ ជួនថ្នាក់ដឹកនាំ
- អនុវត្តការកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រព័ន្ធបាន ។

នាយកដ្ឋានកិច្ចការនិភ័យបាល ជំនាញដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនជាទីផ្លូវការ តាមការចំណាំ ។

ទីក្រុង ១៤.-

នាយកដ្ឋានកិច្ចការអយ្យការទទួលបន្ទុក +

- ចូលរួមរៀបចំសេចក្តីប្រាកដជ្រាប់ និងលិខិតបទដ្ឋានទាំងឡាយ ដែលទាក់ទងនិងកិច្ចការ អយ្យការ
- ចូលរួមពិនិត្យ និងផ្តល់បោបល់លើសេចក្តីប្រាកដជ្រាប់ និងលិខិតបទដ្ឋាននានាដែល រៀបចំឡើងដោយក្រសួង ប្រព័ន្ធដែលផ្សេងៗ ដែលពាក់ព័ត៌មាននិងកិច្ចការអយ្យការ
- ត្រួតពិនិត្យ មន្ត្រីរូបំយោះ និងពន្លានាតាក្នុងការអនុវត្តច្បាប់ជាន់ថ្នាក់
- ត្រួតពិនិត្យបញ្ជីលិតិ និងសកម្មភាពស្ថាប័នអយ្យការក្រប់ជាន់ថ្នាក់
- តាមដាន ត្រួតពិនិត្យការអនុវត្តសាលក្រោម សាលជីវា និងសេចក្តីសម្រេចទាំងឡាយ របស់គ្មានការ និងអយ្យការក្រប់ជាន់ថ្នាក់
- ពិនិត្យ និងចាត់ថែរបណ្តឹងតារាងទាំងឡាយដែលទាក់ទងជាមួយស្ថាប័នអយ្យការ
- ធ្វើទំនាក់ទំនងជាមួយអនុដ្ឋានជាតិ និងអនុដ្ឋានជីវិកុម្ភកិច្ចការអយ្យការ និងសិទ្ធិមនុស្ស
- ពិនិត្យ និងផ្តល់បោបល់លើបញ្ជាក់ដែលទាក់ទងនិងកិច្ចការអយ្យការ

- តាមដោយសកម្មភាពអនុវត្តឱ្យបាបធម៌សង្គមប៉ឺនអយ្យការ
- រៀបចំស្ថិតិ និងរបាយការណ៍ឲ្យកសុបកិច្ចភារអយ្យការ
- ធ្វើរបាយការណ៍សកម្មភាពប្រចាំខែ ពីមាស មេសា ០៩ខែ និងឆ្នាំ ជូនច្បាកដឹកនាំ
- អនុវត្តការកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន ។

នាយកដ្ឋានកិច្ចភារអយ្យការ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ជាដំឡើយការ តាមការចំណេច ។

ខ្លួន ១៥.-

នាយកដ្ឋានកិច្ចភារព្រមប្រជុំណ្ឌោះ ទទួលបន្ទុក +

- ចូលរួមរាជក្រឹត្តក្រោមច្បាប់ និងឱិស្សបន្ទាន់ទាំងឡាយ ដែលទាក់ទងនឹងកិច្ចភារព្រមប្រជុំណ្ឌោះ
- ចូលរួមជាមួយក្រសួង ប្រព័ន្ធប័ណ្ណការ និងក្រសួងពិសេស អនុសញ្ញា ប្រកិច្ចច្រម ព្រៃងអនុវត្តដើម្បីដែលរាជក្រឹត្តនិងនិវាទិរាជក្រឹត្ត និងការបានឱ្យមានការអនុវត្តដឹកជញ្ជាតិ
- ពិនិត្យលើពាក្យសំរាប់រដ្ឋាធិបាលបរទេស និងស្ថាបនអយ្យការនៃព្រះរាជាណាចក្រ កម្ពុជា ពាក់ព័ន្ធនិងការអនុវត្តបញ្ជាផ័ន្ធនិងការបានឱ្យមានការអនុវត្តដឹកជញ្ជាតិ សិរីបស្បរជាមន្ត្រីរាជក្រឹត្ត ក្នុងរឿងព្រមប្រជុំណ្ឌោះ
- ពាក់ព័ន្ធ និងជាក់ឱ្យអនុវត្តវិធានការនៃការបង្ហារទុកជាមុននូវការប្រពៃត្តបទ- លើស ដោយធ្វើទំនាក់ទំនងជាមួយក្រសួង និងអនុការជាតិនានាដែលរាជក្រឹត្ត
- ទទួល និងរៀបចំបណ្តឹង ដែលទាក់ទងនឹងការអនុវត្តទេសព្រមប្រជុំណ្ឌោះ ព្រៃងសិរី បណ្តឹងសំការអនុគ្រោះទេស តាមបែបនៅលើជូនប៉ាកំណត់
- ប្រមូលទិន្នន័យនៃសាលាភ្លេក សាលាជីកព្រមប្រជុំណ្ឌោះ និងសេចក្តីសម្រេចទាំងឡាយ ទាក់ទងនឹងរឿងក្រឹត្តព្រមប្រជុំណ្ឌោះបស់ពុំណាក់ក្រោម
- ក្រោតិនិត្យបញ្ជីតិច្ចិតិក្រឹត្តបញ្ជីតិច្ចិតិព្រមប្រជុំណ្ឌោះ
- គ្រប់គ្រងបញ្ជីត្រួតពាល់ទេស និងចេញសម្រាប់លិខិតច្បាប់ពាល់ទេស
- រៀបចំស្ថិតិ និងរបាយការណ៍ឲ្យកសុបការនារព្រមប្រជុំណ្ឌោះ
- ធ្វើរបាយការណ៍សកម្មភាពប្រចាំខែ ពីមាស មេសា ០៩ខែ និងឆ្នាំ ជូនច្បាកដឹកនាំ
- អនុវត្តការកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ជូន ។

នាយកដ្ឋានកិច្ចការរដ្ឋប្រជាធិបតេយ្យ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ដោន្លួយការ តាមការចំណេច។

ចុះត្រា ១៦.-

នាយកដ្ឋានកិច្ចការរដ្ឋប្រជាធិបតេយ្យ ទទួលបន្ទុក +

- ចុលរូមភាគកំណែសេចក្តីប្រាក់ច្បាប់ និងជិតិកបទដ្ឋានទាំងឡាយ ដែលទាក់ទងនឹងកិច្ចការរដ្ឋប្រជាធិបតេយ្យ
 - ចុលរូមពិនិត្យនិងផ្តល់យោបល់លើសេចក្តីប្រាក់ច្បាប់ និងជិតិកបទដ្ឋានទាំងឡាយ ដែលទាក់ទងនឹងកិច្ចការរដ្ឋប្រជាធិបតេយ្យ
 - ចុលរូមពិគ្រោះយោបល់ ធ្វើការចេញ និងចូលរួមក្នុងការចុះកិច្ចប្រព័ន្ធអនុវត្តិតិច ដែលពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្រជាធិបតេយ្យ និងកម្រិតខាងក្រោម និងកម្រិតខ្ពស់ ប្រចាំថ្ងៃ
 - ពិនិត្យ ចាត់ចែង និងរៀបចំការណ៍បញ្ជីការ ដែលទាក់ទងទៅនឹងវិស័យរដ្ឋប្រជាធិបតេយ្យ
 - ធានាណីរាងដ្ឋានប្រសើរទូទៅដែលរាយការ និងការប្រព័ន្ធឌីតុនកិច្ចសហប្រតិបត្តិការដាយឲ្យ ក្នុងការរដ្ឋប្រជាធិបតេយ្យ និងធានាណីរាងការអនុវត្តដីការពារឱ្យស្ថិតិយោប់នូវជាអនុវត្តិតិច ក្នុងរៀបចំរដ្ឋប្រជាធិបតេយ្យ
 - ប្រមូលទិន្នន័យនៃសាលក្រោម សាលដីការរដ្ឋប្រជាធិបតេយ្យ និងសេចក្តីសម្រេចទាំងឡាយទាំងនេះក្នុងកិច្ចការរដ្ឋប្រជាធិបតេយ្យ របស់ក្នុងការប្រជាធិបតេយ្យ
 - ត្រួតពិនិត្យបញ្ជីប្រាក់បញ្ជីនៃសាលដីក្រោម និងបញ្ជីសិតិវិរីនីកិច្ចការរដ្ឋប្រជាធិបតេយ្យ
 - ពិនិត្យ និងផ្តល់យោបល់លើបញ្ហាដែលទាក់ទងនឹងកិច្ចការរដ្ឋប្រជាធិបតេយ្យ
 - រៀបចំលិត និងរាយការណ៍ក្នុងការប្រជាធិបតេយ្យ និងការរដ្ឋប្រជាធិបតេយ្យ
 - ធ្វើរាយការណ៍សកម្មភាពប្រចាំខែ ក្រើមខែ មាស ០៩ខែ និងឆ្នាំ ជូនដ្ឋានដីកនាំ
 - អនុវត្តការកិច្ចផ្សេងៗទៀត ដែលដឹងត្រូវបានចំណេច។
- នាយកដ្ឋានកិច្ចការរដ្ឋប្រជាធិបតេយ្យ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ដោន្លួយការ តាមការចំណេច។

ចំណុចទី ៤

អគ្គនាយកដ្ឋាននគរបាល និងនគរបាល នៅក្នុងក្រសួង និងនគរបាល នៅក្នុងក្រសួង

ចារ្យការ ១៧.-

អគ្គនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ លើវិស័យយុត្តិធម៌ មានអត្ថនាធិធានៗនៅក្នុង ការប្រើប្រាស់ប្រព័ន្ធផ្លូវការ និងការងារសម្របសម្រួល ទំនាក់ទំនងអនុរាជកិដ្ឋិ អប់រំជុំព្យាយ និងស្រាវជ្រាវ លើវិស័យយុត្តិធម៌ ដើម្បីអភិវឌ្ឍន៍ក្រសួង។

អគ្គនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ លើវិស័យយុត្តិធម៌ មាននាយកដ្ឋានក្រោមនីរាង ចំនួន ៣ +

- នាយកដ្ឋានទំនាក់ទំនងអនុរាជកិដ្ឋិ
- នាយកដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាល
- នាយកដ្ឋានអប់រំ និងជុំព្យាយច្បាប់។

អគ្គនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ លើវិស័យយុត្តិធម៌ ដើរការដោយអគ្គនាយកឱ្យយុប និងមានអគ្គនាយកនៃមួយចំនួន ដាន់នូយការតាមការចំណោម។

ចារ្យការ ១៨.-

នាយកដ្ឋានទំនាក់ទំនងអនុរាជកិដ្ឋិលើបន្ទុក +

- សម្របសម្រួលកិច្ចការបន្ទុកនៃការប្រើប្រាស់ទំនាក់ទំនងជាមួយនិងក្រសួងយុត្តិធម៌
- សម្របសម្រួលដើម្បីយកអនុរាជកិដ្ឋិលើវិស័យយុត្តិធម៌
- ធ្វើទំនាក់ទំនងជាមួយបណ្តុះបណ្តាលនាយកដ្ឋានលើវិស័យយុត្តិធម៌
- ធ្វើទំនាក់ទំនងជាមួយអនុរាជកិដ្ឋិ ក្រសួង ឬស្ថាប័ននាយកដ្ឋានលើវិស័យយកម្ម ការប្រយុទ្ធប្រជាពលរដ្ឋ ការប្រជាធិបតេយ្យការសំគាល់ប្រជាធិបតេយ្យ និងខ្លួនឯកសារ និងដំឡើង
- ទទួលបន្ទុកកិច្ចការអាណាព័ន្ធលើវិស័យយុត្តិធម៌
- រៀបចំកម្មវិធីសហប្រតិបត្តិការ អនុស្សរោះ និងកិច្ចព្រមព្រៀងលើវិស័យយុត្តិធម៌ ជាមួយប្រធែននាយកដ្ឋាន និងអង្គភាពអនុរាជកិដ្ឋិ
- សម្របសម្រួល និងរៀបចំបែកកកម្មក្រោកប្រទេស របស់ថ្នាក់ដើរការ និងគុណភាពក្រោកប្រទេស ក្រសួង
- រៀបចំស្ថិតិ និងធ្វើបាយការណ៍បច្ចេកលុបកិច្ចការអនុរាជកិដ្ឋិ
- ធ្វើឱ្យការណ៍សកម្មភាពប្រចាំខែ ត្រីមាស ធមាស ០៥ខែ និងឆ្នាំ ដូចថ្នាក់ដើរការ និងគុណភាពក្រោកប្រទេស ក្រសួង
- អនុវត្តការកិច្ចព្រៀងទៅប្រចាំខែ ដែលរដ្ឋមន្ត្រីប្រកល់ដូចនេះ។

នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន
ជាដំឡើយការ តាមការចំណចំ ។

ច្បាស់ ១៩.-

នាយកដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាល ទទួលបន្ទុក +

- រួចចំចក្ខុវិស័យដើម្បីការលំអ និងអភិវឌ្ឍប្រសួងទាំងមួយ
- សិក្សាស្រាវជ្រាវ និងវាយក់មួរអតិថិជនភាព នៃព្រមទាំងការងារបណ្តុះបណ្តាល និងវិភាគការ
- សិក្សាស្រាវជ្រាវអំពីជំណើរការ នៃប្រព័ន្ធយុត្តិធម៌រំលែកសំប្លែកនានា ដើម្បីចិញ្ញភាពជាន់
ជាភាសារ ដែលនិងតម្លៃទៅលាប្តាល់យរបស់ក្រសួង
- គ្រប់គ្រង និងសហការជាមួយរាជបណ្តុះបណ្តាល ក្នុងការបណ្តុះបណ្តាល
អាជ្ញាសាធារណៈ និងមន្ទីរជំនួយការវិច្ឆិកការ ក្នុងការបណ្តុះបណ្តាល
- ធីកតារម្រាមដែនការ និងរួចចំបើកវត្ថុបណ្តុះបណ្តាល និងវិភាគការមន្ទីរដែនការចំណុះ
ក្រសួងយុត្តិធម៌
- សហការជាមួយរាជបណ្តុះបណ្តាល និងរួចចំបើកវត្ថុបណ្តុះបណ្តាល ដែលទទួលសិក្សា និងធ្វើកម្ម-
សិក្សា នៅក្រោមប្រទេស
- គ្រប់គ្រងកម្មសិក្សាការ ដែលធ្វើកម្មសិក្សាក្នុងក្រសួងយុត្តិធម៌
- សម្របសម្រួល និងរួចចំបាត់ដែងមន្ទីរដែនការបស់ក្រសួង ដែលទទួលសិក្សា និងធ្វើកម្ម-
- សហការជាមួយរាជបណ្តុះបណ្តាល ក្នុងការសង្គមសិរិល ប្រម
ទាំងអនុការអន្តរជាតិនានាក់ព័ត៌មាននិងកិច្ចការបណ្តុះបណ្តាល និងវិភាគការ
- ធ្វើបាយការណ៍សកម្មភាពប្រចាំខែ ត្រីមាស នាយក ០៩៩៦ និងឆ្នាំ ផ្តល់ជាកំណើន
- អនុវត្តការកិច្ចដែរឃើញទៅក្នុងការបណ្តុះបណ្តាល និងការបណ្តុះបណ្តាល និងមានអនុប្រធាន
មួយចំនួន ជាដំឡើយការ តាមការចំណចំ ។

នាយកដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាល ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធាន
មួយចំនួន ជាដំឡើយការ តាមការចំណចំ ។

ច្បាស់ ២០.-

នាយកដ្ឋានអប់រំ និងផ្សេងៗផ្សាយច្បាប់ ទទួលបន្ទុក +

- អប់រំ និងផ្សេងៗផ្សាយច្បាប់លើវិស័យយុត្តិធម៌
- គ្រប់គ្រងនិត្យការអប់រំ និងផ្សេងៗផ្សាយច្បាប់លើវិស័យយុត្តិធម៌
- ចងក្រោន និងរួចចំបាត់លើការបណ្តុះបណ្តាលជាផាណរមាន ដែលទទួលនិងវិស័យយុត្តិធម៌

- យុវប៊ិច និងត្រប់ត្រងបណ្តាល់យារាយសំភ្លួចស្ថាប័ី
- យុវប៊ិចហើយ និងត្រប់ត្រងប្រព័ន្ធផីមានវិញ្ញា និងវិបាលយរបស់ភ្លួចស្ថាប័ី
- យុវប៊ិចដឹកជញ្ជូនរៀបចំការងារឱ្យបានស្ថិតិយាល័យ
- ធ្វើឱ្យការណ៍សកម្មភាពប្រចាំថ្ងៃ គ្រឿង និងស្ថាប័ី ដូចជាកំណើនការ
- អនុវត្តការកិច្ចផែួងទៅទៀត ដែលផ្តល់ត្រួតពិនិត្យនូវការងារឱ្យបានស្ថិតិយាល័យ

នាយកដ្ឋានអប់រំ និងជំនាញជាយច្ចាប់ ដឹកនាំជាយប្រជាធិបតេយ្យ និងមានអនុប្រជាធិបតេយ្យចំនួន ជាជនុយការ តាមការងារ។

ចំណែកទី ៩

អនុសាណក្រសិតិស្សជិត្យឯកសារ

ចារ្យក្រា ២១.-

អនុសាណក្រតិនិត្យបានព្យាយាយក្នុង ត្រូវបានបង្កើតឡើងដោយភ្លួចសំខាន់កិច្ច និងបានព្យាយាយក្នុងតាម លក្ខខណ្ឌនៃបទបញ្ជាកំណែតក្នុងអនុវត្តក្រុម ៨១ ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ស្តីពីការបង្កើត ស្ថាប័ីត្រូវតិនិត្យបានព្យាយាយក្នុងនិងការងារឱ្យបានស្ថិតិយាល័យ។

ចំណែកទី ១០

អនុសាណក្រសារ

ចារ្យក្រា ២២.-

ការង្រៀបចំ និងការប្រព័ន្ធទៅវាបស់ភ្លួចសំខាន់កិច្ច និងការងារទូទាត់បានស្ថិតិយាល័យ ត្រូវកំណត់ដោយប្រកាសរបស់ដ្ឋាមត្រួតពិនិត្យភ្លួចសំខាន់កិច្ច ។

ចារ្យក្រា ២៣.-

ការកិច្ចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ភ្លួចសំខាន់កិច្ច និងស្ថាប័នដៃទៀត ដ្ឋាមត្រួតពិនិត្យ យុត្តិធម៌ ត្រូវសហការជាមួយត្រូវកំណត់ដោយប្រកាស និងស្ថាប័នដៃទៀតនៅ ដើរីបែងចែកការងារទូទាត់បានស្ថិតិយាល័យ និងអនុវត្តការងារទាំងនេះ តាមរយៈប្រកាសរូបនស់ដ្ឋាមត្រួតពិនិត្យភ្លួចសំខាន់កិច្ច និងប្រជាធិបតេយ្យស្ថាប័នទាំងនេះ ។

ចារ្យក្រា ២៤.-

អនុវត្តក្រុម ១៩ អន្តរ.បក ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០០០ ស្តីពីការង្រៀបចំ និងការប្រព័ន្ធ ទៅវាបស់ភ្លួចសំខាន់កិច្ច និងការងារទូទាត់បានស្ថិតិយាល័យ ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០០១ ស្តីពីការបង្កើត

ផ្លូវ ទៅ លេខ ៣៩


សង្គមប៊ី ទី ២ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០០៧

រាជកិច្ច ទំនាក់ពាណិជ្ជកម្ម

ក្រុមការងារបស់ក្រសួងយុត្តិធម៌ ត្រូវការងារ នៃឧត្តមក្រុមប្រើក្រាសអនុមេដ្ឋារក្រុម និងបទយុត្តិធម៌
ទាំងម្នាយណាដែលធ្វើឡើងអនុក្រឹត្យនេះ ត្រូវទូកជាផិករាយ ។

ឈ្មោះ ២៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការណ៍រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
រដ្ឋលេខាជាតិការនៃរដ្ឋលេខាជាតិការដ្ឋានមុខងារសាធារណៈ នគរមន្ត្រី រដ្ឋលេខាជាតិការត្រប់ក្រសួង សារព័ន្ធពេក់ព័ន្ធ
ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរឿងខ្លួន ហើយពីថ្ងៃចុះហត្ថលេខាតទៅ ។




កំស្រែងទូលេខា :

- ក្រសួងព្រះបារមានជរោង
- អគ្គលេខាជាតិការដ្ឋានក្រុមប្រើក្រាសមុនព្រឹក
- អគ្គលេខាជាតិការដ្ឋានក្រុមប្រើក្រាសការ
- អគ្គលេខាជាតិការដ្ឋានរដ្ឋិសកា
- អគ្គលេខាជាតិការរដ្ឋាភិបាល
- អគ្គលេខាជាតិការរដ្ឋាភិបាល
- ខ្លួនការិយសម្រេចនាយករដ្ឋមន្ត្រី
- ខ្លួនការិយខែនាយករដ្ឋមន្ត្រី
- ដូចមានច ២៥
- រាជកិច្ច
- ឯកសារ កាលបរិច្ឆេទ

ជាតិ ពេលវេលា

ស្ថាប់ទី ២ ចំណែក ១៤ ខែ មីនា ឆ្នាំ ២០០៧

រាជក្រឹត្យ ទំព័រ ៣៦២៩



នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ

នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ

នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ នគរបាលជាតិ

ឆ្នាំ ទី ៧ ឈខ ៣៦

សង្គមប៊ី ទី ២ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០០៧

រាជកិច្ច ទំព័រ ៣៦៩៧

ធនធាន៖ ព្រះទន្លេកំសម្រេចនាយកដ្ឋានដើម្បីការសេដ្ឋកិច្ច និងបិរញ្ញវត្ថុនៃអគ្គនាយកដ្ឋាន រាជការ និងបិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មកជានាយកដ្ឋានដើម្បីការសេដ្ឋកិច្ច និងបិរញ្ញវត្ថុផ្លូវកសិនុសាធារណៈ និងនាយកដ្ឋាន ដើម្បីការសេដ្ឋកិច្ច និងបិរញ្ញវត្ថុផ្លូវការដ្ឋានស្តីពី ទំណើំអគ្គនាយកដ្ឋានរាជការ និងបិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ។

ធនធានៗ បទប្បញ្ញត្តិទាំងទ្វាយណាដែលមានខ្លឹមសារ ដូចនឹងអនុក្រុក្យយោះព្រះទុកដានិភាគរណ៍ ។

ធនធាន៤ រដ្ឋមន្ត្រីទួលបន្ទុកទិន្នន័យការកណ្តាល៖ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ រដ្ឋមន្ត្រី ដែលខាងក្រោមត្រូវបានកំណត់ឡើង ត្រូវអនុវត្តអនុក្រុក្យយោះចាប់ពីថ្ងៃចុះហត្ថលេខា នៅទៅ ។

រាជធានីភ្នំពេញ ព្រះទេសចរណ៍ ៩៨២ ឆ្នាំ ២០០៧



ចុះ នៅ

តំណែនលទ្ធផល :

- ក្រសួងប្រែប្រឈម
- អគ្គនាយកដ្ឋាននគរបាលប្រុមបីក្សាបុរី
- អគ្គនាយកដ្ឋាននគរបាល
- អគ្គនាយកដ្ឋាននគរបាល
- ខេត្តកាស៊ីសម្រួលនាយករដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានរាជរដ្ឋមន្ត្រី
- ជុំឈាន់ក្រោម
- ឯកសារ-កាលបរិច្ឆេទ

ឆ្នាំ ៩ ពេលខ ៣៦

សម្បាត់ ទៅ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០០៧

រាជក្រឹត្យ ទំនាក់ពាណិជ្ជកម្ម

ឧបសម្ព័ន្ធ និងអគ្គិភ័យ នៃ នគរបាល
ចំណេះ ៣ / ៩ ឯក ៤ មេសា ឆ្នាំ ២០០៧

នគរបាល

សក្ខាន់សម្រាប់សង្គម និងសុវត្ថិភាព
និងសិទ្ធិ

សង្គម

(ស្ថាបនិភ័យ និងអគ្គិភ័យ)
(ស្ថាបនិភ័យ)

សង្គម និងសុវត្ថិភាព
និងសិទ្ធិ

(សង្គម និងសុវត្ថិភាព
និងសិទ្ធិ)

(សង្គម និងសុវត្ថិភាព
និងសិទ្ធិ)(សង្គម និងសុវត្ថិភាព
និងសិទ្ធិ)

និងសិទ្ធិ និងសុវត្ថិភាព និងសង្គម និងសិទ្ធិ